



សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ "ស.ល.ត.ក"

Kampong Speu Palm Sugar Promotion Association (KSPA)

Public Awareness Seminar on GI Registration and Protection in ASEAN region

បទបង្ហាញស្តីអំពី

អត្ថប្រយោជន៍ពីការចុះបញ្ជីទទួលស្គាល់ស្ករត្នោតកំពង់ស្ពឺនៅក្នុង និងក្រៅប្រទេស




រៀបចំដោយ: លោក ហ៊ុម ពិសិដ្ឋ អនុប្រធានសមាគម
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១



មាតិកា

1. ព័ត៌មានទូទៅ ស.ល.ត.ក
2. សមាជិកឆ្នាំ ២០១៨ ដល់២០២១
3. ប្រភេទស្រូវត្នោតកំពង់ស្ពឺ
4. តម្លៃស្រូវត្នោតកំពង់ស្ពឺ ២០១៨ ដល់ ២០២១
5. ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
6. អត្ថប្រយោជន៍ក្រោយការចុះបញ្ជី
7. សន្និដ្ឋាន






១. ព័ត៌មានទូទៅ ស.ល.ម.ក

1. ស.ល.ត.ក គឺជាសមាគមអន្តរវិជ្ជាជីវៈដែលបានបង្កើតឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០០៨ និងចុះបញ្ជីដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០០៩។
2. គោលបំណងរបស់សមាគមគឺដើម្បីលើកកម្ពស់ និងការពារឈ្មោះស្រូវត្នោតកំពង់ស្ពឺ។ បេសកកម្ម៖
 - រៀបចំសៀវភៅបន្ទុកនិងចុះបញ្ជីស្រូវត្នោតកំពង់ស្ពឺ
 - រៀបចំ និងអនុវត្តប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង
 - បណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពសមាជិកសមាគម
- ស្វែងរក និងសហការណ៍ជាមួយភ្នាក់ងារគ្រួតពិនិត្យយុត្តិធម៌រក្សា។





២. សមាជិកឆ្នាំ ២០១៨-២០២១





៣. ប្រភេទស្ករត្នោតកំពង់ស្ពឺ



ស្ករសាច់ឬស្ករពាង



ស្ករហុយឬស្ករម្សៅ



ស្ករផែនឬស្ករដុំ




ស្ករស្សី





៤. តម្លៃស្ករត្នោតកំពង់ស្ពឺ ២០១៨ ដល់២០២១





៥. ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

- ❑ សួរភ្នាក់ងារកំពង់ស្ពឺ ត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជា តាំងពីឆ្នាំ២០១០ ដំណាលគ្នាជាមួយ ម្រេចកំពត ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញដំបូងគេបំផុតដែលត្រូវបានចុះបញ្ជីនៅកម្ពុជា។
- ❑ ក្រោយមកទៀត សួរភ្នាក់ងារកំពង់ស្ពឺត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញនៅប្រទេសថៃ វៀតណាម និងឆ្នាំ ២០១៩ នៅក្នុងសហភាពអឺរ៉ុប ដែល ទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹង ការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬ ការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើ ប្រាស់ឲ្យពួកគេអាចរីករាយនឹងសួរភ្នាក់ងារកំពង់ស្ពឺពិតប្រាកដ។



៦. អត្ថប្រយោជន៍ក្រោយការចុះបញ្ជី

១. សេដ្ឋកិច្ច

ក. ផលប្រយោជន៍សេដ្ឋកិច្ចដល់ផលិតកម្ម តម្លៃ និងតំបន់ ឥទ្ធិពលសេដ្ឋកិច្ចនៃទំនិញសម្គាល់ភូមិសាស្ត្រ

- ❑ ទំនិញសម្គាល់ភូមិសាស្ត្រមានតម្លៃប្រសើរនៅលើទីផ្សារ
- ❑ ទំនិញសម្គាល់ភូមិសាស្ត្របង្កើនប្រាក់ចំណូលផលិតករជនបទ ដែលមាន ផលិតភាពទាប។ ក្នុងមួយគ្រួសារអាចរកចំណូលបានចន្លោះពី ១,៧០០ដុល្លារ ទៅ ៣,៨០០ដុល្លា ក្នុងមួយរដូវកាល។
- ❑ ក្នុងឆ្នាំ២០២០ចំនួនដើមត្នោតសរុប ៣,៦០០ដើម បានកំពុងធ្វើជាជីវកម្មដើម្បីផលិតស្ករត្នោតម៉ាកសម្គាល់ភូមិសាស្ត្រ។



៦. អត្ថប្រយោជន៍ក្រោយការចុះបញ្ជី

២. ការពង្រឹងគុណភាព

ការប្រជុំជាមួយផលិតករ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត

- ❑ ការឆ្លុះបញ្ចាំងលើឥទ្ធិពលបច្ចេកទេសផលិតកម្ម និងគុណភាពទំនិញ
- ❑ វិភាគទានសម្រាប់ការស្រាវជ្រាវ

ជាការលាយបញ្ចូលគ្នារវាងកិច្ចការពារនៃរបៀបផលិត(ដែលផ្តល់ជាបែបផែន ផលិត) និងការពង្រឹង ឬការបញ្ចូលបច្ចេកទេសថ្មី ដើម្បីពង្រឹងគុណភាព និងដើម្បីឈោងចាប់នូវស្តង់ដារដែលត្រូវការ ។

❖ ការបង្កើតសមាគមលើកកម្ពស់ស្តុកស្តុកកំពង់ស្ពឺ ដើម្បីជាតំណាងដល់ផលិតករនិងប្រតិបត្តិករទាំងអស់ដើម្បី ចុះបញ្ជី ការពារ និងផ្សព្វផ្សាយ ស្តុកស្តុក ទាំងនៅក្នុងនិងក្រៅប្រទេស

❖ ការរៀបចំសៀវភៅបន្ទុកស្តុកស្តុកកំពង់ស្ពឺ។ រាល់ផលិតករនិងប្រតិបត្តិករទាំងអស់ត្រូវតែគោរពតាមសៀវភៅបន្ទុកដើម្បីផលិតនិងកែច្នៃ “ស្តុកស្តុក” ដើម្បីធានាថាប្រេចកំពតដែលផលិតបានគឺមានគុណភាពមិនខុសគ្នា។

❖ បច្ចេកទេសនិងទេពកោសល្យរបស់ផលិតករត្រូវបានផ្សព្វផ្សាយ



៦. អត្ថប្រយោជន៍ក្រោយការចុះបញ្ជី

៣. បរិស្ថាន (បរិស្ថាន ជីវៈចម្រុះ និងទេសភាព)

ការពង្រឹងបច្ចេកទេសផលិតកម្ម

- ❖ បុគ្គលិក និងគណៈកម្មាសមាគមន តែងតែចុះទៅពិនិត្យ និងណែនាំ កសិករឡើងក្ដោតពីការអនាម័យ មុន កំឡុងពេល និងក្រោយការរំងាស់ស្ករ។
- ❖ កសិករមិនត្រូវបានអនុញ្ញាតអោយដុតកំណាត់ ឬប្លាស្ទិកក្នុងការរំងាស់ស្ករ ឡើយ
- ❖ កសិករត្រូវបានលើកទឹកចិត្តឲ្យមានការដាំដើមក្ដោតបន្ថែម



៦. អត្ថប្រយោជន៍ក្រោយការចុះបញ្ជី

៤. ការងារ

- ❑ ផ្តល់ការងារដោយផ្ទាល់
- ❑ ផ្តល់ការងារដោយប្រយោល

ជាក់ស្តែងនៅក្នុងតំបន់សមាគមគ្រប់គ្រង

- ❖ ប្រជាជនក្នុងតំបន់មានការងារច្រើនតាមរយៈប្រកបរបរឡើងត្នោតនៅក្នុងតំបន់និងកន្លែងកែច្នៃផ្សេងៗ (ស្រុកអង្គស្នួល, ស្រុកឧដុង្គ និងស្រុកសំរោងទង)។
- ❖ កសិករអាចទទួលបានចំណូលចន្លោះពី ១,៧០០ដុល្លារ ទៅ ៣,៨០០ដុល្លារ/រដូវ
- ❖ កាត់បន្ថយការចំណាកស្រុក ។ល។



៧.សន្និដ្ឋាន

ការរីកចម្រើនទំនិញស្គាល់ភូមិសាស្ត្រស្ត មានឥទ្ធិពលជាទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់

- ការបង្កើនតម្លៃទំនិញ ឬផលិតផល
- មានឥទ្ធិពលលើជួយអត្តសញ្ញាណ និងមុខមាត់ដែន
- ជួយបង្កើនគុណភាពនិងផលិតផល
- ជួយរៀបចំរចនាសម្ព័ន្ធនៃខ្សែចង្វាក់ផលិតកម្ម (សមាគមម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ គឺសមាគមអន្តរវិជ្ជាជីវៈ។



សមអរគណ!

ជាការដំបូង!

